



សហព័ន្ធខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM FEDERATION

Asia - Australia - Europe - North America

Member of IDBF & UNPO

Office of the Chairman

កិរិយាល័យលោកអធិបតី

N° 33/KKF.Ch/16  
Date :11/11/2016

**អធិបតី**  
**សហព័ន្ធខ្មែរកម្ពុជាក្រោម**  
**៤៧០៤៧**

**លិខិត និង និមន្ត និង អញ្ជើញ**  
**ចូលរួម កិច្ចប្រជុំដំណាច់ឆ្នាំ**

ព្រះតេជព្រះគុណជាទីសក្ការៈ,  
សមាជិក សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាទី គោរព រាប់អាន,

ក្នុង នាមគណៈកម្មការនាយក ខ្ញុំព្រះករុណា ខ្ញុំបាទ មានសេចក្តី រីករាយ សូម និងមន្ត ព្រះតេជព្រះគុណ និង អញ្ជើញ លោក លោកស្រី មកចូលរួម កិច្ចប្រជុំដំណាច់ឆ្នាំ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹង ត្រូវ ប្រារព្ធ ធ្វើឡើង៖

នៅ ថ្ងៃសុក្រទី១៣ ដល់ថ្ងៃអាទិត្យទី១៥ ខែ មករា ឆ្នាំ ២០១៧  
ទីកន្លែង វត្ត ពុទ្ធិកៈខ្មែរ  
Wat Buddhica Khmer Inc.  
1820 Marlin Avenue  
Las Vegas, Nevada 89101, USA

របៀបវារៈ នៃ មហាសន្និបាត សកល ទី ១០ នេះ មានដូចខាងក្រោមនេះ៖

- 1. របាយការណ៍សកម្មភាព និង សមិទ្ធផល សហព័ន្ធខ្មែរកម្ពុជាក្រោម បានអនុវត្ត និង បានបំពេញនៅក្នុងឆ្នាំ ២០១៦;
- 2. ការធ្វើផែនការ និង អនុវត្ត សកម្មភាព នាឆ្នាំ ២០១៧;
- 3. អាជីវកម្មផ្សេងៗ ទៀត ។

វត្តមាន ព្រះតេជព្រះគុណ និង លោក លោកស្រី សមាជិក សមាជិកា គឺ ជា កត្តា សំខាន់ ចំពោះ យើង ខ្ញុំ។ សូមមេត្តា និងមន្ត និង អញ្ជើញ មកចូលរួម កិច្ចប្រជុំដំណាច់ឆ្នាំនេះ ឱ្យបានទទួលជោគជ័យ។

សូម អរគុណ  
  
ថាច់-វៀន  
អធិបតី សហព.ខ.ក.ក.



**ទំនាក់ទំនង ៖**

**បើបងប្អូនសមាជិកសមាជិការណាមានបំណងចង់សម្រាកនៅសណ្ឋាគារ (hotel / motel) ឬដឹកជញ្ជូន  
សូមទំនាក់ទំនងនឹងអ្នករៀបចំ រួមមាន៖**

១ ៖ ព្រះអង្គថាច់ហាន់ ទូរស័ព្ទលេខ ៖ ៧០២ ៥៥៣ ៦០១១

២ ៖ បណ្ឌិត លីកើត ទូរស័ព្ទលេខ ៖ ៧០២ ៧២០ ៥៨៧៨

៣ ៖ អេន ឌី ឡាំ ទូរស័ព្ទលេខ ៖ ៧០២ ២៧៩ ៤៨៥១

៤ ៖ គឹម មៀន ទូរស័ព្ទលេខ ៖ ៧០២ ៣០០ ០៥៧៦ ។

**ព្រលានយន្តហោះអន្តរជាតិ មាន៖**

International Airport in Las Vegas, Nevada, U.S.A.:  
McCarran International Airport  
Code: LAS  
5757 Wayne Newton Blvd,  
Las Vegas, NV 89119